

សំណើការបញ្ជាក់ការរស់នៅរបស់ខ្លួនឯងនៃកម្មវិធីសេវា ការមើលថែទាំក្នុងផ្ទះ (IHSS) និង កម្មវិធីការលើកលែងសេវាការថែទាំផ្ទាល់ខ្លួន (WPCS) សម្រាប់ការលើកលែងពន្ធសហព័ន្ធ និង ពន្ធរដ្ឋ ដែលដកចេញពីប្រាក់ខែ ។

ឈ្មោះអ្នកផ្តល់សេវា	ឈ្មោះអ្នកទទួលជំនួយ
លេខរបស់អ្នកផ្តល់សេវា	លេខសំណុំរឿងរបស់អ្នកទទួលជំនួយ
ខោនធី នៃអាសយដ្ឋានរស់នៅ	

**ព័ត៌មានទាំងអស់ត្រូវតែបំពេញជាភាសាអង់គ្លេសឲ្យបានចប់សព្វគ្រប់ ។
សូមមើលទំព័រទី 2 សំរាប់ការណែនាំ ។**

ការបញ្ជាក់ខ្លួនឯងពីអ្នកផ្តល់សេវា

តាមរយៈការបំពេញសំណើនេះ អ្នកកំពុងបញ្ជាក់ថា ប្រាក់ឈ្នួលដែលអ្នកបានទទួលសម្រាប់ការផ្តល់សេវា IHSS និង/ឬ WPCS ទៅអ្នកទទួលជំនួយដែលមានឈ្មោះខាងលើ នឹងត្រូវបានលើកលែងពីពន្ធសហព័ន្ធ និង ពន្ធរដ្ឋលើប្រាក់ចំណូលផ្ទាល់ខ្លួនរបស់អ្នក ។

ខ្ញុំសូមប្រកាស ក្រោមទោសបញ្ញត្តិនៃបទភូតភរកុហកថា ខ្ញុំគឺជាអ្នកផ្តល់សេវាម្នាក់ដែលទទួលបានការបង់ប្រាក់ ក្រោមកម្មវិធី IHSS និង/ឬ WPCS សម្រាប់ការថែទាំដែលខ្ញុំផ្តល់ទៅឱ្យ អ្នកទទួលជំនួយដែលរស់នៅក្នុងផ្ទះតែមួយ ជាមួយនឹងខ្ញុំ ។

ហត្ថលេខាអ្នកផ្តល់សេវា:	ខែថ្ងៃឆ្នាំចុះហត្ថលេខា:
------------------------	-------------------------

សូមផ្ញើសំណើដែលបានបំពេញចប់សព្វគ្រប់នេះត្រឡប់មកវិញ ទៅអាសយដ្ឋាន:

IHSS – IRS Live-In Self-Certification
P.O. Box 1677
West Sacramento, CA 95691-6677

សេចក្តីណែនាំសម្រាប់ការបំពេញសំណៅការបញ្ជាក់ការរស់នៅរបស់ខ្លួនអ្នកផ្ទាល់

1. ព័ត៌មានដែលបានស្នើសុំទាំងអស់ ត្រូវតែសរសេរចូលជាភាសាអង់គ្លេសនៅលើសំណៅក្នុងកន្លែងដែលត្រូវបានកំណត់ ។
2. អ្នកត្រូវតែចុះហត្ថលេខាលើសំណៅនៅលើបន្ទាត់ដែលបានកំណត់ ។
3. អ្នកត្រូវតែផ្តល់នូវកាលបរិច្ឆេទដែលសំណៅត្រូវបានចុះហត្ថលេខានៅលើបន្ទាត់ដែលបានកំណត់ ។
4. សូមប្រើតែទឹកប៊ិកពណ៌ខ្មៅ និង សរសេរជាអក្សរពុម្ពឲ្យបានយ៉ាងច្បាស់ ។
5. សូមកុំធ្វើឲ្យក្រដាសជ្រើរជ្រួញ ឬក៏បលើក្រដាសសំណៅនេះ ។
6. ឈ្មោះអ្នកផ្តល់សេវា: សូមសរសេរចូលឈ្មោះរបស់អ្នកអ្នកដូចដែលបានបង្ហាញនៅក្នុងក្រដាសស្នាម IHSS របស់អ្នក។
7. លេខអ្នកផ្តល់សេវា: អាចនឹងរកឃើញនៅលើក្រដាសស្នាម IHSS របស់អ្នក -(សេចក្តីជូនដំណឹងដល់អ្នកផ្តល់សេវាអំពីចំនួនម៉ោងនិងសេវាអនុញ្ញាត និងកម្រិតម៉ោងអតិបរមាប្រចាំសប្តាហ៍របស់អ្នកទទួលជំនួយទំព័រកត់ត្រាពេលម៉ោងធ្វើការរបស់អ្នក។ ល។) ។
8. លេខសំណុំរឿងរបស់អ្នកទទួលជំនួយ: អាចនឹងរកឃើញនៅលើក្រដាសស្នាម IHSS របស់អ្នក សេចក្តីជូនដំណឹងដល់អ្នកផ្តល់សេវាអំពីចំនួនម៉ោងនិងសេវាអនុញ្ញាត និងកម្រិតម៉ោងអតិបរមាប្រចាំសប្តាហ៍របស់អ្នកទទួលជំនួយ ទំព័រកត់ត្រាពេលម៉ោងធ្វើការរបស់អ្នកផ្តល់សេវា ។ ល។
9. ខោនធីនៃអាសយដ្ឋានរស់នៅរបស់អ្នកទទួលជំនួយ: សូមសរសេរចូលខោនធីដែលអ្នក និង អ្នកទទួលជំនួយរបស់អ្នក រស់នៅ ។